

21. ព្រះអម្ចាស់អើយ
សូមអោយក្រុមការងារស្ត្រីក្នុងគ្រឹះស្ថានដែលធ្វើការក្នុងពន្ធនាគារនៅប្រទេសបារាំង
អោយមានគន្លឹះព័ន្ធជាមួយស្ត្រីក្នុងពន្ធនាគារនោះ
និងអោយពួកគេដឹងថា
ពួកគេក៏មានសេរីភាពដ៏អស្ចារ្យដែលនៅក្នុងព្រះគ្រីស្ទ។
(យ៉ូហាន ៨:៣៦)

22. ព្រះអម្ចាស់អើយ
សូមជួយយើងឱ្យឈររឹងមាំជាមួយទ្រង់
ដែលទ្រង់ជាគ្រឹះដ៏រឹងមាំរបស់យើង
ដើម្បីអោយយើងអាចទប់ទល់នឹងការផ្លាស់ប្តូរ
និងប្រឈមមុខជាមួយជីវិតប្រចាំថ្ងៃរបស់យើង។ (១
កូរិនថូស ១៥:៥៨)

23. ព្រះអម្ចាស់អើយ
យើងសូមអធិស្ឋានសម្រាប់អ្នកថែទាំនៅប្រទេសអ៊ុយរហ្គាយ
អោយពួកគេចេះថែរក្សាការពារសុខភាពអោយបានល្អ
ជាងមុន
ដើម្បីអោយគេមានកម្លាំងក្នុងការថែទាំអ្នកជំងឺ
និងគ្រួសាររបស់ពួកគេផងដែរ។ (១ កូរិនថូស ៩:២៧)

24. បិតាអើយ កូនសូមអរព្រះគុណទ្រង់
សម្រាប់កម្មវិធីសំលេងនៃការព្យាបាល
និងការផ្តល់ព័ត៌មានដល់ស្ត្រីដែលទទួលរងពីការកាត់ស្បែក
ក្នុងនាមប្រទេសអេក្វាទ័រ។
កូនសូមអធិស្ឋានសម្រាប់ស្ត្រីវ័យក្មេងជាង២លាននាក់
ដែលរស់នៅជាមួយនឹងស្ថានភាពមួយនេះ។ (យេរេមា
១៧:១៤)

25. ឱ ព្រះបិតាអើយ
សូមកុំអោយយើងធ្វើសកម្មភាពបម្រើទ្រង់
ហើយបែរជាមានទំនាក់ទំនងដែលមិនល្អជាមួយទ្រង់ឡើយ
សូមជួយយើងឱ្យសម្រាកនៅក្នុងព្រះវត្តមានរបស់ទ្រង់
ដោយដឹងថា អ្វីដែលទ្រង់ចង់ឱ្យយើងក្លាយទៅជា
វិញ្ញូនោះ
ទ្រង់នឹងធ្វើការនោះឱ្យបានសម្រេចនៅក្នុងយើង។
(អេភេសូ ៤៦: ៩-១១)

26. ព្រះអម្ចាស់អើយ
សូមផ្តល់គំនិតច្នៃប្រឌិតដល់យើងខ្ញុំពីរបៀបប្រើប្រាស់បណ្តាញសង្គម
និងមធ្យោបាយផ្សេងៗទៀតក្នុងការផ្សព្វផ្សាយការអធិស្ឋាន
ប្រចាំថ្ងៃ របស់ព័ន្ធកិច្ចស្ត្រីក្នុងគ្រឹះស្ថាន
ដើម្បីឱ្យមានមនុស្សកាន់តែច្រើនបានចូលរួមក្នុងការអធិស្ឋាន
សម្រាប់សុខភាព រាងកាយ
និងព្រលឹងវិញ្ញាណរបស់ស្ត្រីនៅទូទាំងពិភពលោក។
(អេភេសូ ២:១០)

27. ដោយសារតែមានស្ត្រីជនជាតិកូរ៉េជាច្រើនរស់ក្នុងការ
មើលថែទាំសុខភាពគ្រួសាររបស់ពួកគេ
ដែលពួកគេភ្លេចគិតពីសុខភាពផ្ទាល់ខ្លួន។ ដូច្នេះ
បិតាអើយ សូមបង្ហាញពួកគេអោយដឹងថា
ការថែរក្សារាងកាយ និងសុខភាពរបស់ពួកគេ
ក៏ជាការស្តាប់បង្គាប់ព្រះ
ហើយសូមអោយពួកគេចាប់ផ្តើមមើលថែខ្លួនឯង
ទាំងរបបអាហារ និងទំលាប់ល្អក្នុងការរស់នៅ។ (២ ទិម្ពូធី
១: ៧)

28. បិតាអើយ
កូនសូមអរព្រះគុណទ្រង់ចំពោះដៃគូអធិស្ឋានជាច្រើន
នៅតេលូទូនេប្រទេសគុណ
ដែលបានជាសះស្បើយពីជំងឺឱទ្រវិក័ត។ បិតាអើយ
សូមនាំមកនូវការព្យាបាលដែលពេញលេញដល់អ្នកដែល
ទទួលរងនូវបញ្ហាផ្សេងៗផ្នែករាងកាយ
និងអ្នកដែលធ្លាប់មានការភ័យខ្លាច
និងមានការសង្ស័យអំពីសុខភាពរបស់ពួកគេ។
(៣យ៉ូហាន ១: ២)

29. ឱ ព្រះអម្ចាស់អើយ សូមទ្រង់នាំមកនូវសុខភាព
និងកម្លាំងដល់ក្រុមមេអ្នកដឹកនាំនៃព័ន្ធកិច្ចស្ត្រីក្នុងគ្រឹះស្ថាន
ដើម្បីនៃប្រទេសលីបេរីយ៉ា
ព្រមទាំងស្នាមរបស់ពួកគេដែលកំពុងតែមានវ័យចំណាស់
ទៅៗ (អេភេសូ ៤០:៣១)

30. ព្រះអម្ចាស់អើយ
សូមបង្ហាញយើងឱ្យរកឃើញដំណោះស្រាយពិតប្រាកដចំ
ពោះបញ្ហា «ចំនីអាហារដែលមិនមានសុវត្ថិភាព» ដែលស្ត្រី
និងក្មេងស្រីចំនួន ៤៩៣
លាននាក់នៅទូទាំងពិភពលោក កំពុងតែជួបប្រទះ
ដែលភាគច្រើននៃពួកគេរស់នៅក្នុងប្រទេសដែលប្រឈម
មុខនឹងសង្គ្រាម និងគ្រោះអភ័យ។ (យ៉ាកុប ២: ១៥-
១៧)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង
100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2021. 4.
សុខភាពនិងសុខភាពរបស់ស្ត្រី

នៅពេលដែលការរំពឹងទុកក្នុងជីវិតមានការកើនឡើង
នោះពាក់ព័ន្ធជាមួយសុខភាពក៏មានការកើនឡើងផងដែរ។
ប៉ុន្តែសុខភាពមិនមែនមានតែសុខភាពរាងកាយប៉ុណ្ណោះទេ តែក៏ទាក់ទងនឹងសុខភាពផ្លូវចិត្តផងដែរ។
សម្រាប់យើងជាគ្រិស្តបរិស័ទ
ដូច្នេះត្រូវតែថែរក្សាព្រលឹងវិញ្ញាណរបស់យើងផងដែរ។
នេះគឺជាជីវិតរបស់អ្នកបរិស័ទ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. បិតាអើយ សូមឱ្យស្ត្រីដាណឺម៉ាកដឹងថា ការថែរក្សារាងកាយ និងគំនិតរបស់ពួកគេតាមរយៈការចិញ្ចឹមបីបាច់ និងការសំរាកឲ្យបានគ្រប់គ្រាន់ គឺជាផ្នែកមួយនៃការធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់។ (រ៉ូម ១២: ១)

2. បិតាអើយ យើងដឹងថា ក្មេងស្រីដែលមានបទពិសោធន៍រៀបការទាំងក្មេងនៅប្រទេស ប៊ូរីនឌីបានប្រឈមមុខនឹងការលំបាកជាច្រើន ទាំងសុខភាព និងសុខុមាលភាពរបស់ពួកគេ។ សូមអោយបញ្ហានេះបានលឺទៅដល់ដួងចិត្តរបស់អ្នកដឹកនាំ ដើម្បីអោយបញ្ឈប់បញ្ហានេះ។ (សូភាសិត ២១: ១)

3. តាមរយៈមេរៀនជីវិតខាងសាច់ឈាម និងព្រលឹងវិញ្ញាណរបស់កម្មវិធីស្ត្រីក្នុងក្រិស្តសង្ឃឹម នោះ ស្ត្រីជនជាតិភិណ្ឌូលបានច្រើនមកដែលរស់នៅតំបន់ដាច់ស្រយាលក៏អាចប្រកបជាមួយព្រះជាម្ចាស់ តាមរយៈកម្មវិធីស្ត្រីក្នុងក្រិស្តសង្ឃឹមផងដែរ ដូច្នោះ បិតាអើយ សូមពង្រឹងពួកគេឱ្យឈររឹងមាំតាមរយៈព្រះបន្ទូលរបស់ទ្រង់។ (គិលីព ៤: ១)

4. ព្រះអម្ចាស់អើយ សូមជួយស្ត្រីក្រិស្តបរិស័ទនៅប្រទេសអាល់បានីអោយផ្តល់ចិត្ត ទៅរកទ្រង់ ដើម្បីអោយពួកគេកាត់ដកចេញនូវភាពភ័យខ្លាចពីរោគរាគ គ្បាតចេញពីគំនិត និងដួងចិត្តរបស់ពួកគេ។ ផ្តល់ឱ្យពួកគេនូវភាពក្លាហានក្នុងការចែកចាយសេចក្តីជំនឿរបស់ពួកគេជាមួយអ្នកដែលមិនបានដឹងពីក្រិស្តសង្ឃឹមរបស់ទ្រង់ (អេភេសូ ៤១:១០)

5. ព្រះបិតាអើយ ដោយសារតែស្ត្រី និងក្មេងស្រីជនជាតិភិណ្ឌូលច្រើនដែលមានរូបរាងស្អាត តែពួកគេក៏តែមានរូបរាងជាតិទៅវិញ ហើយពួកគេក៏សម្រកទម្ងន់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាពរាងកាយ និងគំនិតរបស់ពួកគេ។ បិតាអើយ សូមជួយពួកគេឱ្យមើលឃើញពីតម្លៃខ្លួនឯង ក៏ដូចដែលទ្រង់បានបង្កើតគេមក និងឃើញពីសម្រស់ដែលមាននៅខាងក្នុងរបស់គេវិញ។ (ពេត្រុសទី ១ ៣: ៣-៤)

6. ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមអធិស្ឋានឱ្យទ្រង់ផ្តល់សុខភាពល្អ សន្តិភាព ការទុកចិត្ត ការអភិវឌ្ឍន៍ និងកម្លាំងដល់ ក្រុមស្ត្រីក្នុងក្រិស្តសង្ឃឹមក្នុងប្រទេសប៊ូឡាញ ដើម្បីបម្រើដល់ស្ត្រី កំឡុងពេលដែលមានជំងឺរាគគ្បាតនេះ។ (ទំនុកតម្កើង ២៩:១១)

7. បិតាអើយ សូមឱ្យស្ត្រីនៅរ៉ូម៉ានីយកចិត្តទុកដាក់នឹងការថែរក្សាសុខភាព ខាងវិញ្ញាណរបស់ពួកគេ អោយដូចដែលពួកគេថែរក្សាសុខភាពរាងកាយរបស់ពួកគេ ផងដែរ។ សូមឱ្យជីវិតរបស់ពួកគេស្ថិតនៅជាប់ជាមួយទ្រង់

ហើយស្វែងរកការសម្រាកនៅក្នុងទ្រង់។ (ម៉ាថាយ១១: ២៨-៣០)

8. ព្រះបិតាអើយ យើងសូមអធិស្ឋានសម្រាប់ការព្យាបាល និងព្រះពរដល់មេអ្នកដឹកនាំស្ត្រីក្នុងក្រិស្តសង្ឃឹម នៅប្រទេសលីបេរីយ៉ា និងនៅកន្លែងផ្សេងទៀតដែលបានលះបង់ដល់ជំងឺ ដើម្បីបម្រើដល់ស្ត្រីនៅជុំវិញពួកគេដោយនៅក្នុងព្រះនាម ព្រះយេស៊ូវ។ (លូកា ៦:៣៨)

9. បិតានៃទូលបង្គំអើយ អធិស្ឋានសម្រាប់ស្ត្រីរ៉ូម៉ានីយ៉ាដែលមានកូនៗ ស្វែងរកការងារ ដែលប្រឈមជាមួយជីវិតអាពាហ៍ពិពាហ៍ និងការមើលថែទារកម្តាយដែលមានវ័យចំណាស់ សូមជួយឱ្យពួកគេបានផ្តាច់ចេញពីគូនាទីទាំងនេះ និងស្វែងរកសន្តិភាព និងសម្រាកនៅក្នុងព្រះវត្តមានរបស់ទ្រង់ជារៀងរាល់ថ្ងៃ។ (គិលីព ៤: ៦-៧)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

10. ព្រះអម្ចាស់អើយ ទ្រង់គឺជាក្រូពេទ្យដ៏អស្ចារ្យរបស់យើង។ យើងអធិស្ឋានសុំឱ្យទ្រង់បាននាំមកនូវការព្យាបាលផ្លូវចិត្ត និងអាមេណីដល់អស់អ្នកដែលបានបាក់បង់សាច់ញាតិបង ប្អូនតាមរយៈសង្គ្រាម និងជម្លោះផងដែរ។ (ទំនុកតម្កើង ១៤៧: ២)

11. ឱ ព្រះបិតាអើយ សូមអត់ទោសអោយយើងខ្ញុំដែលមិនបានមើលថែរក្សាចំពោះសុខភាពរាងកាយ និងព្រលឹងវិញ្ញាណរបស់យើងខ្ញុំផ្ទាល់។ ទ្រង់បានហៅយើងខ្ញុំអោយសំរាកនៅក្នុងទ្រង់ ហើយចូលទៅរកទ្រង់ ដើម្បីទទួលបានការស្តារឡើងវិញ។ ថ្ងៃនេះយើងសូមជ្រើសរើសទ្រង់ និងផ្លូវរបស់ទ្រង់ ដែលជាជំរើសមួយដែលនាំយើងឆ្ពោះទៅរកជីវិតដែលពេញ បរិបូណ៌។ (យ៉ូហាន ១០:១០)

12. ដោយសារភាពតានតឹង ការភ័យខ្លាច ការធ្វើអត្តឃាត និងអំពើហិង្សាក្នុងគ្រួសារនៅតែបន្តក្នុងកំឡុងពេលដែល មានជំងឺរាគគ្បាតនេះ យើងសូមអធិស្ឋានដល់ស្ត្រីនៃប្រទេសស៊ែរី ឱ្យបានទទួលស្គាល់ទ្រង់ ដែលទ្រង់អាចនាំមកនូវសុខភាពខាងព្រលឹងវិញ្ញាណ សេចក្តីសុខ សន្តិភាព និងក្រិស្តសង្ឃឹមដល់ដួងចិត្តរបស់ពួកគេ។ (យេរេមា ២៩:១១)

13. ព្រះអម្ចាស់យេស៊ូវអើយ សូមមានព្រះបន្ទូលទៅកាន់ដួងចិត្តប្រជាជននៅប្រទេសអា

ឡីម៉ង់ក្នុងការចែកអំណោយដល់អ្នកខ្លះខាត សូមឱ្យពួកគេផ្តល់ឱ្យ និងធ្វើការនេះ តាមរយៈប្រតិទិនរបស់TWR ក្នុងព័ន្ធកិច្ចស្ត្រីក្នុងក្រិស្តសង្ឃឹម។ (យ៉ូហានទី ១ ៣: ១៦-១៨)

14. ព្រះអម្ចាស់អើយ សូមស្តារឡើងវិញដល់បងប្អូនស្ត្រីរបស់យើងដែលនៅតំបន់ ចាចាខាននៃប្រទេសឥណ្ឌា ដែលភាគច្រើនពួកគេទទួលរងនូវភាពខ្លះខាតនៃសេចក្តី ស្រឡាញ់ ការរាប់អានគ្នា និងការគោរព ហើយទទួលរងនូវអំពើហិង្សាពីសមាជិកគ្រួសារដែលញៀន គ្រឿងស្រវឹង ភាពក្រីក្រ និងជំងឺ។ (ទំនុកតម្កើង ៣២: ៧)

15. ក្នុងពេលដែលគ្រប់គ្នាបានទទួលការអប់រំអំពីគ្រោះថ្នាក់ នៃប្រដាប់បន្តពូជស្ត្រី សូមអោយព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្តូររូបធម៌ និងសង្គមមួយនេះ។ (កូរ៉ុន ២: ៨)

16. បិតាអើយ សូមជួយស្ត្រីអ៊ុយក្រែនឱ្យមានប្រាជ្ញាក្នុងការថែរក្សាសុខភាព របស់ពួកគេ និងពីគ្រោះជាមួយវេជ្ជបណ្ឌិតឱ្យទានពេលវេលា នៅពេលដែលពួកគេមានរោគសញ្ញានៃជំងឺណាមួយ (១ កូរិនថូស៦: ១៩-២០)

17. ឱ ព្រះបិតាអើយ ទ្រង់បានត្រាស់ហៅយើងដែលជាអ្នកជឿឱ្យរស់នៅក្នុងសហ គមន៍។

យើងសូមអធិស្ឋានអោយស្ត្រីក្រិស្តបរិស័ទនៅក្នុងប្រទេសកាណាដា ដែលពួកគេនឹងរួមគ្នាអធិស្ឋានយ៉ាងខ្លាំង និងរំពឹងគិតទៅលើព្រះបន្ទូលរបស់ទ្រង់ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីឱ្យពួកគេអាចរកឃើញអត្តសញ្ញាណរបស់ពួកគេដែល មាននៅក្នុងព្រះគ្រីស្ទ។ (ហេប្រើរី ១០: ២៤-២៥)

18. ឱ ព្រះបិតាដែលកង់នៅស្ថានសួគ៌អើយ សូមទ្រង់ប្រទានពរដល់បុគ្គលិកពេទ្យនៅក្នុងប្រទេសរ៉ូម៉ានី ដែលបានចូលរួមក្នុងសុខភាពស្ត្រី។ ជួយពួកគេឱ្យយល់ពីតម្លៃការរបស់ស្ត្រីដែលពួកគេកំពុងតែ បម្រើ និងផ្តល់សេវាវេជ្ជសាស្ត្រដែលមានគុណភាពខ្ពស់ដល់ស្ត្រីទាំង នោះផងដែរ។ (យេរេមា ៣០:១៧)

19. បិតាអើយ កូនសូមអរព្រះគុណទ្រង់ដែលនៅពេលដែលកូននាំយកជីវិត របស់កូនអោយដើរជាមួយនឹងទ្រង់ ទ្រង់បានដឹកនាំកូន ហើយនាំមកនូវសន្តិភាព និងការព្យាបាលដល់ព្រលឹងរបស់កូនផងដែរ។ (រ៉ូម ១២: ២)

20. នៅពេលនេះ កូនបែរទៅរកទ្រង់ ព្រះយេស៊ូវអើយ ដែលទ្រង់គឺជាក្រូពេទ្យដ៏ពូកែ សូមទ្រង់បានព្យាបាលរាងកាយរបស់ស្ត្រីជាច្រើននាក់នៅក្នុង ប្រទេសឥណ្ឌូនេស៊ី ដែលមានជម្ងឺមហារីក។ សូមធ្វើការក្នុងដួងចិត្តរបស់អ្នកដឹកនាំ ដើម្បីផ្តល់នូវការតាមដានជំងឺមហារីកដោយមិនគិតថ្លៃ ជាពិសេសសម្រាប់ស្ត្រីដែលមានជីវភាពក្រីក្រ។ (ទំនុកតម្កើង ៣០: ២)